



ជំពូក្រ ១ ព័ត៌មានអំពីការសិក្សា

Preliminary Information

១.១ មុខជំនាញជ្រើសរើស MAJOR SELECTION

១.២ ឆ្នាំសិក្សា ឆ្នាំសិក្សា

១.៣ តើអ្នកស្គាល់សាកលវិទ្យាល័យ ឡាយហ្វ តាមរយៈអ្វី? How did you come to know about Life University?
- Website
- Brochure
- Friend/Teacher
- Parents/Relative
- Advertisement
- Others
- Life University's Student
- Presentation



ជំពូក្រ ២ ព័ត៌មានផ្ទាល់ខ្លួន

PERSONAL INFORMATION

២.១ គោត្តនាម និង នាម នាមជាអក្សរឡាតាំង
Surname & Name Name in Latin

២.២ ភេទ Sex
- ប្រុស Male
- ស្រី Female

២.៣ ថ្ងៃខែឆ្នាំកំណើត Date of Birth (Day/Month/Year)
ទីកន្លែងកំណើត Place of Birth

២.៤ ឋានៈក្នុងសង្គម Civil Status
- នៅលីវ Single
- រៀបការ Married
- បើរៀបការ ចំនួនកូន៖ If married, no. of children

២.៥ សញ្ជាតិ Nationality
លេខអត្តសញ្ញាណប័ណ្ណ I.D. Card Number

២.៦ អាសយដ្ឋានបច្ចុប្បន្ន ខេត្ត ស្រុក ឃុំ
Current Mailing Address
លេខទូរស័ព្ទ៖ Contact Number
អ៊ីម៉ែល៖ Email

២.៧ ឪពុកម្តាយ/អាណាព្យាបាល Parent/Guardian's Name
ទំនាក់ទំនងភាព Relationship
លេខទូរស័ព្ទ៖ Contact Number

២.៨ កំរិតវប្បធម៌

Academic Qualification

ឈ្មោះគ្រឹះស្ថានសិក្សា Education Institutes	កំរិតសញ្ញាបត្រ Level of Certificate	ឆ្នាំសិក្សា Academic Year	និទ្ទេស Grade
វិទ្យាល័យ	វិញ្ញាបនបត្រទុតិយភូមិ		
អនុវិទ្យាល័យ	វិញ្ញាបនបត្របឋមភូមិ		
បឋមសិក្សា	បឋមសិក្សា		

២.៩ សមត្ថភាពភាសាបរទេស(សូមគូសសញ្ញា✓)

Foreign Language Proficiency (Please Tick✓ in the box)

ឈ្មោះភាសាបរទេស Language List	ល្អប្រសើរ Excellent	ល្អណាស់ Very Good	ល្អ Good	មធ្យម Fair	ខ្សោយ Poor
ភាសាអង់គ្លេស English					
ភាសាចិន Chinese					
ភាសាកូរ៉េ Korean					
ភាសាបារាំង French					

ជំពូកទី៣ ការប្រកាសព្រមព្រៀងរបស់អ្នកប្រឡង

APPLICANT DECLARATION

ខ្ញុំបាទ/នាងខ្ញុំសូមប្រកាសព្រមព្រៀងថាព័ត៌មានដែលបានរៀបរាប់ខាងលើពិតជាត្រឹមត្រូវ និង ពិតប្រាកដ។ ខ្ញុំបាទ/នាងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើខ្ញុំបាទ/នាងខ្ញុំផ្តល់ព័ត៌មានមិនពិតប្រាកដ។

Hereby, I sincerely claim to the best of my knowledge that the information provided above is true and complete. I shall be liable in the presence of the law for any false information.

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

សូមភ្ជាប់មកជាមួយទូរ:

(Please attach)

- សៀវភៅគ្រួសារ រឺ អត្តញ្ញាណប័ណ្ណ រឺ ប័ណ្ណរថតចម្លង ១ច្បាប់
Family Book, I.D. Card, Passport
- សញ្ញាបត្របឋម រឺ សញ្ញាបត្រដែលមានតម្លៃស្មើ
High School Certificate or equivalent
- រូបថត ៤x៦ ៣សន្លឹក
Photos

ហត្ថលេខានិងឈ្មោះអ្នកប្រឡង

ហត្ថលេខានិងឈ្មោះអនាមិកប្រឡង